

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

**របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
និង**

របាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

ចុះបញ្ជីពាណិជ្ជកម្មលេខ៖ 2000256647

ទីស្នាក់ការចុះបញ្ជី៖ អគារ East Mino Condo (MF) ផ្ទះលេខ SH01-04
ភូមិលើ សង្កាត់ស្វាយជ្រំ ក្រុងអរិយឫត្រ
ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា

ភាគទុនិក៖ អ្នកឧកញ៉ា លី សេងយ៉ាង
លោកជំទាវ ចាន់ ជានី

ក្រុមប្រឹក្សាភិបាល៖ អ្នកឧកញ៉ា លី សេងយ៉ាង ប្រធានក្រុមប្រឹក្សាភិបាល
លោកជំទាវ ចាន់ ជានី អភិបាល
លោក សុគន្ធ ព្រហ្មប្បទិ អភិបាលឯករាជ្យ
(តែងតាំងនាថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2024)
លោក ឡេង សុខឡេង អភិបាលឯករាជ្យ
(លាលែងនាថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2024)

ធនាគារកម្សងៗ៖ ធនាគារជាតិនៃកម្ពុជា
ធនាគារអេស៊ីលីដា ភីអិលស៊ី
ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់

សវនករ៖ អេហ្វអាយអាយ & អ៊ីសូស៊ីអេត

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ទ មីក្រូ ម.ក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមធ្វើការបង្ហាញនូវរបាយការណ៍របស់ខ្លួនដោយភ្ជាប់ជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ទ មីក្រូ ម.ក ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មឥណទាន និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតដល់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការប្រែប្រួលជាសារវន្តទៅលើសកម្មភាពចម្បងនៅក្នុងការិយបរិច្ឆេទនេះទេ។

លទ្ធផលនៃហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់២.៤)	ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
			ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់២.៤)
ប្រាក់ខាតមុនដកពន្ធ	(83,719)	(340,819)	(465,695)	(1,918,198)
ចំណាយពន្ធលើប្រាក់ចំណេញ	-	-	-	-
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	(83,719)	(340,819)	(465,695)	(1,918,198)

ភាគលាភ

ពុំមានភាគលាភណាមួយត្រូវបានប្រកាស ឬត្រូវបានបង់ ហើយក្រុមប្រឹក្សាភិបាលក៏ពុំបានផ្តល់ជាអនុសាសន៍ឱ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទនោះទេ។

ដើមទុន

ក្នុងការិយបរិច្ឆេទ ភាគទុនិកបានបង្កើនដើមទុនពី 2,000,000ដុល្លារអាមេរិក ទៅ 4,500,000ដុល្លារអាមេរិក តាមរយៈការបន្ថែមសាច់ប្រាក់ចំនួន 2,500,000 ដុល្លារអាមេរិក។ ការបង្កើនដើមទុននេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ 2025។ ការកែសម្រួលលក្ខន្តិកៈ របស់ក្រុមហ៊ុនចំពោះការផ្លាស់ប្តូរខាងលើ មិនទាន់ទទួលបានការយល់ព្រមពីក្រសួងពាណិជ្ជកម្មនៅឡើយទេ នាថ្ងៃចេញរបាយការណ៍នេះ។ ភាគហ៊ុន និង រចនាសម្ព័ន្ធលម្អិតត្រូវបានលាតត្រដាងនៅក្នុងតារាងសម្គាល់ 13។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ក មីក្រូ ម.ក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទានអាក្រក់ និងឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលនូវឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយមានការជឿជាក់ថាមិនមានឥណទានអាក្រក់ និងសំវិធានធនត្រូវបានធ្វើឡើងសម្រាប់ឥណទានជាប់សង្ស័យ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញមានស្ថានភាពណាមួយដែលអាចនឹងបណ្តាលឱ្យចំនួននៃការលុបបំបាត់ចោលឥណទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះមានចំនួនខ្វះខាតជាសារវន្តនោះឡើយ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តទាំងអស់ ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ហើយដែលទំនងជាមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងទុកថានឹងអាចប្រមូលបានជាក់ស្តែង។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលនឹងធ្វើឱ្យប៉ះពាល់ដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តក្នុងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាភាព

នាថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ការប្រែប្រួលទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីដំណាច់ឆ្នាំឡើយ ឬ
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីចុងការិយបរិច្ឆេទក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

បំណុលយថាភាព និងបំណុលផ្សេងៗ (ត)

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុន ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងរយៈពេល 12 ខែបន្ទាប់ពីចុងការិយបរិច្ឆេទនេះ ដែលនឹងធ្វើឱ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលឱ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះមិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្តនិងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើងដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍

ពុំមានព្រឹត្តិការណ៍សារវន្តកើតឡើងក្រោយកាលបរិច្ឆេទរបាយការណ៍ដែលតម្រូវឱ្យមានការលាតត្រដាង ឬនិយ័តភាពក្រៅពីព្រឹត្តិការណ៍ដែលបានលាតត្រដាងរួចហើយនៅក្នុងកំណត់សម្គាល់ដែលភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលបម្រើការនៅក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះមានរាយនាមដូចខាងក្រោម៖

អ្នកឧកញ៉ា លី សេងយាង	ប្រធានក្រុមប្រឹក្សាភិបាល
លោកជំទាវ ចាន់ ជានី	អភិបាល
លោក សុគន្ធ ព្រហ្មបូទី	អភិបាលឯករាជ្យ (តែងតាំងនាថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2024)
លោក ឡេង សុខឡុង	អភិបាលឯករាជ្យ (លាលែងនាថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2024)

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ 13 នៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

មិនថានៅក្នុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែលក្រុមហ៊ុនជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលណាម្នាក់ឱ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬបំណុលរបស់ក្រុមហ៊ុន ឬសាជីវកម្មដទៃទៀត។

ចាប់តាំងពីក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនៃឆ្នាំកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរាប់បញ្ចូលក្នុងចំនួនសរុបនៃលាភការដែលបានទទួល ឬកំណត់និងអាចទទួលបានដោយក្រុមប្រឹក្សាភិបាល) តាមរយៈការចុះកិច្ចសន្យាឡើងដោយក្រុមហ៊ុនជាមួយក្រុមប្រឹក្សាភិបាល ឬដោយក្រុមហ៊ុនផ្សេងដែលមានក្រុមប្រឹក្សាភិបាលជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនផ្សេងដែលមានក្រុមប្រឹក្សាភិបាលជាសមាជិកនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ច្រើនជាងអ្វីត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ("CIFRS for SMEs")។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្នព្រមទាំងអនុវត្តតាមគោលនយោបាយទាំងនេះប្រកបដោយសង្គតិភាព។
- (ខ) អនុលោមទៅតាម CIFRS for SMEs ឬប្រសិនបើប្រាសចាកពីនេះដើម្បីបង្ហាញពីភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ និងពន្យល់ឱ្យបានច្បាស់លាស់ និងកំណត់បរិមាណនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនចំពោះការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃស្តង់ដារគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជីក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។
- (ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចសំខាន់ៗទាំងឡាយដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវរាល់តម្រូវការដូចដែលបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

ខ្ញុំបាទតំណាងឱ្យអ្នកគ្រប់គ្រងរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលភ្ជាប់មកជាមួយដូចបានបង្ហាញនៅទំព័រទី 10 ដល់ 51 ថាបានបង្ហាញនូវភាពត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាព ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុន តូច និងមធ្យម។

ចុះហត្ថលេខាដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។

អ្នកឧកញ៉ា លី សេងយាង

ប្រធានក្រុមប្រឹក្សាភិបាល

ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី28 ខែមេសា ឆ្នាំ2025

**របាយការណ៍របស់សវនករឯករាជ្យ
ជូនចំពោះភាគទុនិក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក**

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍លទ្ធផលលម្អិត របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀតដែលបានបង្ហាញនៅទំព័រទី 10 ដល់ 51។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពីការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុន តាមតម្រូវការនៃក្រមសីលធម៌ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញតាមក្របខណ្ឌទទួលខុសត្រូវក្រមសីលធម៌ផ្សេងៗ ស្របតាមតម្រូវការទាំងនោះ។ យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករ មានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលនៅទំព័រ 1 ដល់ទី 5 ចំណែករបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនរំពឹងថានឹងផ្តល់ឱ្យយើងខ្ញុំក្រោយកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។

មតិរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុមិនបានគ្របដណ្តប់ព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំក៏មិនបានផ្តល់នូវអំណះអំណាងណាមួយលើព័ត៌មានផ្សេងៗទាំងនេះឡើយ។



របាយការណ៍របស់សវនករឯករាជ្យ (ត)

ជូនចំពោះភាគទុនិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្កូ មីក្រូ ម.ក

ព័ត៌មានផ្សេងៗ (ត)

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវបានព័ត៌មានផ្សេងៗ ហើយពិចារណាថាព័ត៌មានផ្សេងៗនោះមានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្តឬទេ។ ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះអាចឱ្យយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តកើតឡើង យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយនិងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យជឿជាក់ពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យលើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ចមានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផលគឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថាគ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គងហើយត្រូវបានចាត់ទុកថាជាសារវន្តនៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នាមានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈិមភាពនិយមក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏បាន៖



របាយការណ៍របស់សវនករឯករាជ្យ (ត)

ជូនចំពោះភាគទុនិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ (ត)

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើងដោយសារតែការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គងដោយសារតែការក្លែងបន្លំអាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនាការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុង របស់ក្រុមហ៊ុនឡើយ។
- ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់ជាសារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុនដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើឱ្យក្រុមហ៊ុនបញ្ឈប់នូវនិរន្តរភាពនៃអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញ រចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។



របាយការណ៍របស់សវនករឯករាជ្យ (ត)
ជូនចំពោះភាគទុនិក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ (ត)

យើងខ្ញុំបានផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ចំពោះកត្តាពាក់ព័ន្ធនឹងសវនកម្មរួមមានជាអាទិ៍ វិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាសវនកម្មជាសារវន្តរួម បញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន អេហ្វអាយអាយ & អ៊ីស៊ីអេត



សេចក្តីសន្និដ្ឋាន
ដៃគូសវនករ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ២.៤)
ទ្រព្យសកម្ម					
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ					
ធនាគារជាតិនៃកម្ពុជា	4	2,602,045	10,473,231	100,765	411,625
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ					
ធនាគារផ្សេងៗ	5	46,362	186,607	19,360	79,086
ឥណទានផ្តល់ដល់អតិថិជន	6	3,269,801	13,160,949	1,549,839	6,331,092
ទ្រព្យសកម្មផ្សេងៗ	7	2,330	9,378	2,438	9,959
ទ្រព្យ និងបរិក្ខារ	8	38,548	155,156	52,685	215,218
ទ្រព្យសកម្មអរូបី	9	25,024	100,722	36,048	147,256
ទ្រព្យសកម្មសរុប		5,984,110	24,086,043	1,761,135	7,194,236
បំណុល និងមូលធន					
បំណុល					
បំណុលផ្សេងៗ	10	31,152	125,387	26,462	108,096
បំណុលពន្ធអប្បបរមា	11.2	322	1,296	126	515
ប្រាក់កម្ចី	12	1,784,813	7,183,872	200,242	817,989
បំណុលសរុប		1,816,287	7,310,555	226,830	926,600
មូលធន					
ដើមទុន	13 (ក)	2,000,000	8,000,000	2,000,000	8,000,000
វិភាគទានមូលធនបន្ថែម	13 (ខ)	2,717,237	10,936,879	-	-
ទុនបម្រុងតាមបទប្បញ្ញត្តិ	14	(27,218)	(111,028)	(15,989)	(65,315)
ប្រាក់ខាតបង្គរ		(522,196)	(2,147,989)	(449,706)	(1,852,883)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	97,626	-	185,834
មូលធនសរុប		4,167,823	16,775,488	1,534,305	6,267,636
បំណុល និងមូលធនសរុប		5,984,110	24,086,043	1,761,135	7,194,236

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានហិរញ្ញវត្ថុ អ៊ីស្ក មីក្រូ ម.ក

របាយការណ៍លទ្ធផលលម្អិត

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ការិយបរិច្ឆេទដែលបានបញ្ចប់		ការិយបរិច្ឆេទចាប់ពី	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ២.៤)	ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ពាន់រៀល (កំណត់ សម្គាល់ ២.៤)
ចំណូលប្រតិបត្តិការ					
ចំណូលពីការប្រាក់	15	308,388	1,255,448	30,403	125,230
ចំណាយលើការប្រាក់		(61,427)	(250,069)	(285)	(1,174)
ចំណូលប្រតិបត្តិការផ្សេងៗ		17,086	69,557	1,226	5,050
ចំណូលការប្រាក់សុទ្ធ		264,047	1,074,936	31,344	129,106
ចំណាយប្រាក់បៀវត្សរ៍	16	(230,880)	(939,912)	(379,014)	(1,561,159)
ចំណាយទូទៅ និងរដ្ឋបាល	17	(98,286)	(400,122)	(117,728)	(484,922)
ការខាតបង់លើឱនភាពនៃតម្លៃនៃទ្រព្យ					
សកម្មហិរញ្ញវត្ថុ	6	(15,462)	(62,946)	-	-
ចំណាយពន្ធអប្បបរមា	11.3	(3,138)	(12,775)	(297)	(1,223)
ប្រាក់ខាតមុនជកពន្ធ		(83,719)	(340,819)	(465,695)	(1,918,198)
ចំណាយពន្ធលើប្រាក់ចំណេញ	11.3	-	-	-	-
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ		(83,719)	(340,819)	(465,695)	(1,918,198)
លទ្ធផលលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(88,208)	-	185,834
សរុបលទ្ធផលលម្អិតសម្រាប់ការិយបរិច្ឆេទ		(83,719)	(429,027)	(465,695)	(1,732,364)

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ខាតបង្គរ		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ (ថ្ងៃចុះបញ្ជីពាណិជ្ជកម្ម)	-	-	-	-	-	-	-	-	-	-
ការបន្ថែមដើមទុន	2,000,000	8,000,000	-	-	-	-	-	-	2,000,000	8,000,000
លទ្ធផលលម្អិតសម្រាប់កាលបរិច្ឆេទ										
ប្រាក់ខាតសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	-	-	(465,695)	(1,918,198)	-	-	(465,695)	(1,918,198)
ផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	(15,989)	(65,315)	15,989	65,315	-	-	-	-
លទ្ធផលលម្អិតផ្សេងៗ										
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	185,834	-	185,834
សរុបលទ្ធផលលម្អិតសម្រាប់កាលបរិច្ឆេទ	-	-	(15,989)	(65,315)	(449,706)	(1,852,883)	-	185,834	(465,695)	(1,732,364)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣	2,000,000	8,000,000	(15,989)	(65,315)	(449,706)	(1,852,883)	-	185,834	1,534,305	6,267,636

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

របាយការណ៍ស្តីពីប្រែប្រួលមូលធន (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		វិភាគទានមូលធនបន្ថែម		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ខាតបង្គរ		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	2,000,000	8,000,000	-	-	(15,989)	(65,315)	(449,706)	(1,852,883)	-	185,834	1,534,305	6,267,636
ការបន្ថែមដើមទុន	-	-	2,500,000	10,062,500	-	-	-	-	-	-	2,500,000	10,062,500
ភាពខុសគ្នារវាងតម្លៃយោង និងតម្លៃទីផ្សាររបស់ប្រាក់កម្ចីពីភាគទុនិក	-	-	217,237	874,379	-	-	-	-	-	-	217,237	874,379
	2,000,000	8,000,000	2,717,237	10,936,879	(15,989)	(65,315)	(449,706)	(1,852,883)	-	185,834	4,251,542	17,204,515
លទ្ធផលលម្អិតសម្រាប់កាលបរិច្ឆេទ												
ប្រាក់ខាតសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	-	-	-	-	(83,719)	(340,819)			(83,719)	(340,819)
ផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	(11,229)	(45,713)	11,229	45,713	-	-	-	-
លទ្ធផលលម្អិតផ្សេងៗ												
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(88,208)	-	(88,208)
សរុបលទ្ធផលលម្អិតសម្រាប់កាលបរិច្ឆេទ	-	-	-	-	(11,229)	(45,713)	(72,490)	(295,106)	-	(88,208)	(83,719)	(429,027)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤	2,000,000	8,000,000	2,717,237	10,936,879	(27,218)	(111,028)	(522,196)	(2,147,989)	-	97,626	4,167,823	16,775,488

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ការិយបរិច្ឆេទចាប់ពី			
	ការិយបរិច្ឆេទដែលបានបញ្ចប់		ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ២.៤)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	(83,719)	(340,819)	(465,695)	(1,918,198)
<i>និយ័តភាពលើ៖</i>				
ចំណាយពន្ធអប្បបរមា	3,138	12,775	297	1,223
រំលស់	28,961	117,900	25,623	105,541
ការខាតបង់លើឱនភាពនៃឥណទានផ្តល់ដល់អតិថិជន	15,190	62,946	-	-
	(36,430)	(147,198)	(439,775)	(1,811,434)
<i>បម្រែបម្រួលនៃ៖</i>				
ឥណទានផ្តល់ដល់អតិថិជន	(1,735,152)	(7,063,804)	(1,549,839)	(6,383,787)
ទ្រព្យសកម្មផ្សេងៗ	108	440	(2,438)	(10,042)
បំណុលផ្សេងៗ	4,690	19,093	26,462	108,997
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ	(1,766,784)	(7,191,469)	(1,965,590)	(8,096,266)
ពន្ធអប្បបរមាដែលបានបង់	(2,942)	(11,977)	(171)	(704)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	(1,769,726)	(7,203,446)	(1,965,761)	(8,096,970)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ	(3,800)	(15,470)	(114,356)	(471,032)
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	-	-	(100,000)	(411,900)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	(3,800)	(15,470)	(214,356)	(882,932)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
វិភាគទានមូលធនបន្ថែម	2,717,237	11,061,872	-	-
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចីពីភាគទុនិក	1,800,000	7,327,800	200,242	824,797
ការទូទាត់សងប្រាក់កម្ចីទៅភាគទុនិក	(215,429)	(877,011)	-	-
សាច់ប្រាក់ទទួលបានពីដើមទុនចុះបញ្ជី	-	-	2,000,000	8,238,000
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន	4,301,808	17,512,661	2,200,242	9,062,797

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ការិយបរិច្ឆេទដែលបានបញ្ចប់		ការិយបរិច្ឆេទចាប់ពី	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់២.៤)	ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ពាន់រៀល (កំណត់ សម្គាល់២.៤)
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល	2,528,282	10,293,745	20,125	82,895
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅថ្ងៃទី១ ខែមករា	20,125	82,211	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(118,618)	-	(684)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅថ្ងៃទី៣១ ខែធ្នូ (កំណត់សម្គាល់ 18)	2,548,407	10,257,338	20,125	82,211

ប្រតិបត្តិការមិនមែនជាសាច់ប្រាក់៖

នៅក្នុងការិយបរិច្ឆេទ ប្រតិបត្តិការមិនមែនជាសាច់ប្រាក់ មានដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់		ការិយបរិច្ឆេទចាប់ពី	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់២.៤)	ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ពាន់រៀល (កំណត់ សម្គាល់២.៤)
ការផ្ទេរពីប្រាក់កម្ចីពីភាគទុនិកទៅវិភាគទាន				
មូលធនបន្ថែម	217,237	884,372	-	-

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

1. ព័ត៌មានអំពីក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ត្រូវបានបង្កើតឡើង និងបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្រោមបញ្ជីពាណិជ្ជកម្មលេខ ២០០០២៥៦៦៤៧ ចេញដោយក្រសួងពាណិជ្ជកម្ម។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណអចិន្ត្រៃយ៍ដល់ក្រុមហ៊ុន ដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មឥណទាន និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតដល់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនមានការិយាល័យកណ្តាលនៅអគារ East Mino Condo (MF) ផ្ទះលេខ SH01-04 ភូមិលើ សង្កាត់ស្វាយជ្រំ ក្រុងអរិយឫត្រ ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន ១៥នាក់ (២០២៣៖ មានចំនួន ១៣ នាក់)។

2. មូលដ្ឋាននៃការរៀបចំ

2.1 របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”)។

ព័ត៌មានលម្អិតស្តីពីគោលនយោបាយគណនេយ្យសំខាន់ៗរបស់ក្រុមហ៊ុន ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ២២។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តសម្រេចដោយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

2.2 ការិយបរិច្ឆេទសារពើពន្ធ និងការិយបរិច្ឆេទរបាយការណ៍

ឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុនចាប់ផ្តើមនៅថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

2.3 មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើម។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ក មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

2. មូលដ្ឋាននៃការរៀបចំ (ត)

2.4 រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល។ ក្រុមហ៊ុនធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនផ្អែកលើមូលដ្ឋានរូបិយប័ណ្ណពីរប្រភេទ គឺប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល។ អ្នកគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល ព្រោះវាបានឆ្លុះបញ្ចាំងពីភាពចាំបាច់នៃសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិកដែលជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។ តួលេខទាំងអស់ត្រូវបានបង្កើនឡើងចុះទៅនឹងតួលេខដែលនៅជិតបំផុត លើកលែងតែមានការបញ្ជាក់ផ្សេងទៀត។

ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមតម្រូវការនៃការបង្ហាញ ស្របតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើអត្រានាការណបរិច្ឆេទរាយការណ៍ ហើយគណនីដើមទុនត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់ប្រវត្តិសាស្ត្រ។ ដោយឡែករបាយការណ៍លទ្ធផលលម្អិត និងរបាយការណ៍លំហូរសាច់ប្រាក់ គឺត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើអត្រាប្តូរប្រាក់មធ្យមប្រចាំឆ្នាំ។ លម្អៀងលើអត្រាប្តូរប្រាក់ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងលទ្ធផលលម្អិតផ្សេងៗ។ លម្អៀងពីការប្តូររូបិយប័ណ្ណបង្ករត្រូវបានកត់ត្រាជាផ្នែកមួយនៅក្នុងមូលធន។ គ្រប់តួលេខជាប្រាក់រៀល ត្រូវបានបង្កើតជាខ្ទង់ពាន់ឡើងចុះទៅនឹងតួលេខដែលនៅជិតបំផុតហៅកាត់ថា (“ពាន់រៀល”) លើកលែងតែមានការបញ្ជាក់ផ្សេងៗ។

ក្រុមហ៊ុនប្រើប្រាស់អត្រាប្តូរប្រាក់ដូចខាងក្រោម៖

សម្រាប់កាលបរិច្ឆេទបញ្ចប់	អត្រាចុងគ្រា	អត្រាមធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	1 ដុល្លារ = 4,025 រៀល	1 ដុល្លារ = 4,071 រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	1 ដុល្លារ = 4,085 រៀល	1 ដុល្លារ = 4,119 រៀល

តួលេខជាប្រាក់រៀលនេះ មិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

2.5 ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រូវឱ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ក មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

2. មូលដ្ឋាននៃការរៀបចំ (ត)

2.5 ការប៉ាន់ស្មាន និងការវិនិច្ឆ័យ (ត)

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មានគណនេយ្យ ត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទ ដែលការប៉ាន់ស្មាននោះត្រូវបានកែប្រែនិងការិយបរិច្ឆេទ អនាគតដែលមានផលប៉ះពាល់ដោយការកែប្រែនោះ។

ព័ត៌មាននៃការសន្មត និងការប៉ាន់ប្រមាណដែលមានភាពមិនច្បាស់លាស់ ដែលមានផលប៉ះពាល់ខ្លាំងលើការធ្វើ និយ័តកម្ម ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ 3 - ការប៉ាន់ស្មានគណនេយ្យ និងការវិនិច្ឆ័យសំខាន់ៗ។

3. ការប៉ាន់ស្មានគណនេយ្យ និងការវិនិច្ឆ័យសំខាន់ៗ

ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យត្រូវបានវាយតម្លៃជាប្រចាំ ហើយផ្អែកលើបទពិសោធន៍ធ្លាប់មាន និងកត្តា ដទៃទៀតរួមទាំងការរំពឹងទុកនៃហេតុការណ៍ដែលធ្លាប់បរាជ័យ ត្រូវបានគេជឿជាក់ថាសមហេតុផលទៅតាម កាលៈទេសៈផ្សេងៗ។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យដែលមានហានិភ័យខ្ពស់ដែលតម្រូវឱ្យធ្វើ និយ័តកម្មលើតម្លៃយោងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទបន្ទាប់មានដូចខាងក្រោម៖

3.1 ពន្ធលើប្រាក់ចំណេញ និងពន្ធផ្សេងទៀត

ចំណាយពន្ធត្រូវបានគណនាផ្អែកលើការបកស្រាយចំពោះការអនុវត្តច្បាប់ពន្ធបច្ចុប្បន្ន។ ទោះយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងនេះអាចមានការប្រែប្រួលជារៀងៗ និងមានការបកស្រាយផ្សេងៗគ្នាបន្ទាប់ពីមានការត្រួតពិនិត្យ ពីអាជ្ញាធរពន្ធដារ។ ទាំងនេះអាចបណ្តាលឱ្យមានការកើនឡើងចំណាយពន្ធ និងការទាមទារការទូទាត់ ប្រតិសកម្មនៃព្រឹត្តិការណ៍ទាំងនេះ។ វាមានការពិបាកក្នុងការកំណត់ពេលវេលាជាក់លាក់ណាមួយ និងភាព ធ្ងន់ធ្ងរនៃការកើនឡើងទាំងនេះ ឬផលប៉ះពាល់របស់វា។

3.2 ទ្រព្យ និងបរិក្ខារ

គណនេយ្យសម្រាប់ទ្រព្យ និងបរិក្ខាររួមបញ្ចូលទាំងការប៉ាន់ស្មាន សម្រាប់កំណត់អាយុកាលនៃការប្រើប្រាស់នៃ ទ្រព្យ និងបរិក្ខារ។ ការកំណត់អាយុកាលនៃការប្រើប្រាស់នៃទ្រព្យ និងបរិក្ខារ គឺផ្អែកលើការវិនិច្ឆ័យរបស់ អ្នកគ្រប់គ្រង។

3.3 សំវិធានធនលើបំណុលដែលជាប់សង្ស័យ

អ្នកគ្រប់គ្រងកំណត់សំវិធានធនលើឥណទានដែលជាប់សង្ស័យតាមករណ៍ផ្សេងៗពីគ្នា នៅពេលដែលជឿជាក់ ថាការប្រមូលចំនួនទឹកប្រាក់ដែលជំពាក់ទំនងជាមិនអាចកើតឡើង។ ក្នុងការកំណត់ចំនួនសំវិធានធនទាំងនេះ អ្នកគ្រប់គ្រងធ្វើការពិចារណាតាមបទពិសោធន៍ដែលធ្លាប់មាន និងការផ្លាស់ប្តូរស្ថានភាពហិរញ្ញវត្ថុរបស់ អតិថិជន។ ប្រសិនបើស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជនកាន់តែយ៉ាប់យឺតដែលបណ្តាលឱ្យមានភាពអសមត្ថភាព ក្នុងការទូទាត់សង សំវិធានធនតម្រូវឱ្យទទួលស្គាល់តាមអ្វីដែលទទួលបាន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

4. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ប្រាក់តម្កល់ធានាលើដើមទុន (*)	100,000	402,500	100,000	408,500
គណនីចរន្ត	2,502,045	10,070,731	765	3,125
	<u>2,602,045</u>	<u>10,473,231</u>	<u>100,765</u>	<u>411,625</u>

- (*) ប្រាក់តម្កល់ធានាលើដើមទុនត្រូវបានរក្សាទុកជាមួយធនាគារជាតិនៃកម្ពុជាស្របតាមប្រកាសលេខ ធ៧-០០-០០៦ ស្តីពីការផ្តល់អាជ្ញាប័ណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលចំនួនទឹកប្រាក់ត្រូវបានកំណត់ត្រឹម 5% នៃដើមទុនដែលបានចុះបញ្ជីបស់ក្រុមហ៊ុន។ ប្រាក់តម្កល់នេះត្រូវបង្វិលសងវិញនៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ឈប់អាជីវកម្មរបស់ខ្លួន និងមិនមានសល់បំណុលអតិថិជន។

ប្រាក់តម្កល់ធានាលើដើមទុន ទទួលបានការប្រាក់ក្នុងអត្រា 1.31% ក្នុងមួយឆ្នាំ។

5. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
គណនីចរន្ត	46,830	188,491	19,556	79,887
ការខាតបង់លើឱនភាពនៃប្រាក់បញ្ញើ				
ធនាគារ	(468)	(1,884)	(196)	(801)
	<u>46,362</u>	<u>186,607</u>	<u>19,360</u>	<u>79,086</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ (ត)

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗត្រូវបានវិភាគបន្ថែមដូចខាងក្រោម៖

(ក) តាមកាលកំណត់៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
រយៈពេល 1 ខែ	46,362	186,607	19,360	79,086

6. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ឥណទានផ្តល់ដល់អតិថិជនតាមរយៈស្ត្រីដើម ដក៖ សំវិធានធនលើការខាតបង់លើឱនភាព	3,284,991	13,222,089	1,549,839	6,331,092
នៃតម្លៃ	(15,190)	(61,140)	-	-
	3,269,801	13,160,949	1,549,839	6,331,092

ការប្រែប្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃមានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
នៅថ្ងៃទី១ ខែមករា	-	-	-	-
សំវិធានធនក្នុងការិយបរិច្ឆេទ	15,190	61,838	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(698)	-	-
នៅថ្ងៃទី៣១ ខែធ្នូ	15,190	61,140	-	-

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

6. ឥណទានផ្តល់ដល់អតិថិជន (ត)

ឥណទានផ្តល់ដល់អតិថិជនផុល ត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមកាលកំណត់៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
តិចជាង 1 ឆ្នាំ	-	-	63,158	258,000
ពី 1 ខែ ទៅ 5 ឆ្នាំ	708,773	2,852,811	169,808	693,666
ច្រើនជាង 5 ឆ្នាំ	2,576,218	10,369,278	1,316,873	5,379,426
	3,284,991	13,222,089	1,549,839	6,331,092

(ខ) តាមប្រភេទរូបិយប័ណ្ណ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ប្រាក់រៀល	167,513	674,240	70,744	288,989
ដុល្លារអាមេរិក	3,117,478	12,547,849	1,479,095	6,042,103
	3,284,991	13,222,089	1,549,839	6,331,092

(គ) តាមនិវាសនដ្ឋាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
និវាសនជន	3,284,991	13,222,089	1,549,839	6,331,092

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

6. ឥណទានផ្តល់ដល់អតិថិជន (ត)

ឥណទានផ្តល់ដល់អតិថិជនដុល ត្រូវបានវិភាគដូចខាងក្រោម (ត)៖

(ឃ) តាមទំនាក់ទំនងសម្ព័ន្ធព្យាបាល៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
អតិថិជនខាងក្រៅ	3,284,991	13,222,089	1,549,839	6,331,092
បុគ្គលិក	-	-	-	-
	3,284,991	13,222,089	1,549,839	6,331,092

(ង) តាមកត្តាសេដ្ឋកិច្ច៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
គេហដ្ឋាន	2,682,047	10,795,239	1,345,524	5,496,466
អាជីវកម្ម	457,271	1,840,516	198,576	811,183
ការប្រើប្រាស់ទូទៅ	145,673	586,334	5,739	23,443
	3,284,991	13,222,089	1,549,839	6,331,092

(ច) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
ប្រាក់រៀល	9.00% - 18.00%	9.00% - 18.00%
ដុល្លារអាមេរិក	7.00% - 18.00%	7.00% - 18.00%

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

7. ប្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ប្រាក់បង់មុន	2,045	8,231	2,238	9,142
ប្រាក់កក់	285	1,147	200	817
	2,330	9,378	2,438	9,959

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

8. ទ្រព្យ និងបរិក្ខារ

2024	ការកែលម្អរ អាគារជួល ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	បរិក្ខារផ្សេងៗ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ថ្លៃដើម						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	18,248	14,604	4,963	32,541	70,356	287,404
ការទិញ	-	-	1,670	2,130	3,800	15,470
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(4,396)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	18,248	14,604	6,633	34,671	74,156	298,478
ដក៖ រំលស់បង្គរ						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	4,755	2,967	1,305	8,644	17,671	72,186
រំលស់ក្នុងកាលបរិច្ឆេទ	4,560	3,660	1,349	8,368	17,937	73,021
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(1,885)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	9,315	6,627	2,654	17,012	35,608	143,322
តម្លៃយោង						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	8,933	7,977	3,979	17,659	38,548	155,156

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

8. ទ្រព្យ និងបរិក្ខារ (ត)

2023	ការកែលម្អ អាគារជួល ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	បរិក្ខារ ផ្សេងៗ ដុល្លារអាមេរិក	បរិក្ខារ កុំព្យូទ័រ ដុល្លារអាមេរិក	ទ្រព្យកំពុង បង្កើត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ថ្លៃដើម							
នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ (ថ្ងៃចុះបញ្ជីពាណិជ្ជកម្ម)	-	-	-	-	-	-	-
ការទិញ	18,248	8,227	4,303	28,180	55,398	114,356	471,032
ការផ្ទេរ	-	6,377	660	4,361	(11,398)	-	-
ការចាត់ថ្នាក់ឡើងវិញ	-	-	-	-	(44,000)	(44,000)	(181,236)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(2,392)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	18,248	14,604	4,963	32,541	-	70,356	287,404
ដក៖ រំលស់បង្គរ							
នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ (ថ្ងៃចុះបញ្ជីពាណិជ្ជកម្ម)	-	-	-	-	-	-	-
រំលស់ក្នុងការិយបរិច្ឆេទ	4,755	2,966	1,305	8,645	-	17,671	72,787
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(601)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	4,755	2,966	1,305	8,645	-	17,671	72,186
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	13,493	11,638	3,658	23,896	-	52,685	215,218

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

9. ទ្រព្យសកម្មអរូបី

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	44,000	179,740	-	-
ការផ្ទេរពីទ្រព្យ និងបរិក្ខារ	-	-	44,000	181,236
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(2,640)	-	(1,496)
នាថ្ងៃទី៣១ ខែធ្នូ	44,000	177,100	44,000	179,740
ដក៖ រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	7,952	32,484	-	-
រំលស់ក្នុងកាលបរិច្ឆេទ	11,024	44,879	7,952	32,754
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(985)	-	(270)
នាថ្ងៃទី៣១ ខែធ្នូ	18,976	76,378	7,952	32,484
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ	25,024	100,722	36,048	147,256

10. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ចំណាយបង្គរលើអត្ថប្រយោជន៍បុគ្គលិក	10,499	42,258	10,987	44,882
ចំណាយបង្គរ	4,862	19,570	4,566	18,650
បំណុលពន្ធ	3,408	13,717	2,643	10,797
ផ្សេងៗ	12,383	49,842	8,266	33,767
	31,152	125,387	26,462	108,096

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

11. ពន្ធលើប្រាក់ចំណេញ

11.1 អត្រាពន្ធផ្លូវការ

អនុលោមទៅតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមា ដោយគណនាតាមអត្រា 1% នៃ ប្រាក់ចំណូលសរុបនៅពេលដែលពន្ធមួយណាមានចំនួនច្រើនជាង។

យោងតាមប្រកាសលេខ 638 ដែលបានចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ 2017 ក្រុមហ៊ុនមានសិទ្ធិទទួលបាន ការលើកលែងពីការបង់ពន្ធអប្បបរមា ប្រសិនបើក្រុមហ៊ុនបំពេញលក្ខខណ្ឌត្រឹមត្រូវដែលបានចែងក្នុងប្រកាស។

11.2 បំណុលពន្ធអប្បបរមា

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
នៅថ្ងៃទី១ ខែមករា	126	515	-	-
ចំណាយពន្ធអប្បបរមា	3,138	12,775	297	1,223
ពន្ធអប្បបរមាដែលបានបង់	(2,942)	(11,977)	(171)	(704)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(17)	-	(4)
នៅថ្ងៃទី៣១ ខែធ្នូ	322	1,296	126	515

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

11. ពន្ធលើប្រាក់ចំណេញ (ត)

11.3 ចំណាយពន្ធអប្បបរមា

	ការិយបរិច្ឆេទដែលបានបញ្ចប់		ការិយបរិច្ឆេទចាប់ពី	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ប្រាក់ខាតមុនដកពន្ធ	(83,719)	(340,819)	(465,695)	(1,918,198)
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធ				
ផ្លូវការ 20%	(16,744)	(68,165)	(93,139)	(383,640)
ចំណាយមិនអាចកាត់កងបាន	836	3,403	1,309	5,392
ខាតពន្ធដែលមិនបានប្រើប្រាស់	16,973	69,097	91,830	378,248
លម្អៀងបណ្តោះអាសន្ន	(1,065)	(4,335)	-	-
ចំណាយពន្ធលើប្រាក់ចំណេញ	-	-	-	-
ចំណាយពន្ធអប្បបរមា	3,138	12,775	297	1,223

ការគណនានៃការចំណាយពន្ធលើប្រាក់ចំណេញនេះ គឺជាប្រធានបទក្នុងការពិនិត្យ និងការវាយតម្លៃចុងក្រោយរបស់អាជ្ញាធរពន្ធ។

12. ប្រាក់កម្ចី

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយភាគទុនិកក្នុងទឹកប្រាក់ 1,000,000 ដុល្លារអាមេរិក សម្រាប់ជាទុនបង្វិលក្នុងដំណើរការអាជីវកម្ម។ ប្រាក់កម្ចីទាំងនេះគ្មានការធានា ដែលមានអត្រាការប្រាក់ 4% ក្នុងមួយឆ្នាំ។ ការប្រាក់ ត្រូវបង់រៀងរាល់ត្រីមាសចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ហើយប្រាក់ដើមត្រូវទូទាត់សងទាំងអស់នៅចុងបញ្ចប់នៃកាលកំណត់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៦។

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងប្រាក់កម្ចីបន្ថែមជាមួយភាគទុនិកក្នុងទឹកប្រាក់ 1,000,000 ដុល្លារអាមេរិក។ ប្រាក់កម្ចីទាំងនេះគ្មានការធានា ដែលមានអត្រាការប្រាក់ 4% ក្នុងមួយឆ្នាំ។ ការប្រាក់ ត្រូវបង់រៀងរាល់ត្រីមាសចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ហើយប្រាក់ដើមត្រូវទូទាត់សងទាំងអស់នៅចុងបញ្ចប់នៃកាលកំណត់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៧។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

12. ប្រាក់កម្ចី (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ប្រាក់កម្ចី (កំណត់សម្គាល់ 19.1)	2,002,050	8,058,251	200,242	817,989
ភាពខុសគ្នានៃតម្លៃសមស្របបានទទួល ស្គាល់ជាវិភាគទានមូលធនបន្ថែម	(217,237)	(874,379)	-	-
	1,784,813	7,183,872	200,242	817,989

ប្រាក់កម្ចីត្រូវបាន វិភាគដូចខាងក្រោម៖

(ក) តាមកាលកំណត់៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ពី 1 ខែ ទៅ 5 ឆ្នាំ	1,782,763	7,175,621	200,242	817,989

13. ដើមទុន និងវិភាគទានមូលធនបន្ថែម

(ក) ដើមទុន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	ចំនួន	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ចំនួន	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
បានចុះបញ្ជី៖						
ភាគហ៊ុនធម្មតា ស្មើនឹង 10						
ដុល្លារក្នុងមួយហ៊ុន	200,000	2,000,000	8,000,000	200,000	2,000,000	8,000,000
បោះផ្សាយ និងបានបង់៖						
នាថ្ងៃទី៣១ ខែធ្នូ	200,000	2,000,000	8,000,000	200,000	2,000,000	8,000,000

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

13. ដើមទុន និងវិភាគទានមូលធនបន្ថែម (ត)

(ក) ដើមទុន (ត)

ចំនួនភាគហ៊ុនរបស់ក្រុមហ៊ុន និងរចនាសម្ព័ន្ធភាគហ៊ុនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	ភាគរយនៃ			ភាគរយនៃ		
	ភាគហ៊ុន	ចំនួន	ចំនួន	ភាគហ៊ុន	ចំនួន	ចំនួន
	កាន់កាប់	ភាគហ៊ុន	ដុល្លារអាមេរិក	កាន់កាប់	ភាគហ៊ុន	ដុល្លារអាមេរិក
អ្នកឧកញ៉ា លី សេងយាង	50%	100,000	1,000,000	50%	100,000	1,000,000
លោកជំទាវ ចាន់ ដានី	50%	100,000	1,000,000	50%	100,000	1,000,000
	100%	200,000	2,000,000	100%	200,000	2,000,000

(ខ) វិភាគទានមូលធនបន្ថែម

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ការបន្ថែមដើមទុនជាបុរេប្រទាន (*)	2,500,000	10,062,500	-	-
ភាពខុសគ្នានៃតម្លៃសមស្របបានទទួល ស្គាល់ជាវិភាគទានមូលធនបន្ថែម (កំណត់សម្គាល់ 12) (**)	217,237	874,379	-	-
	2,717,237	10,936,879	-	-

(*) ការបន្ថែមដើមទុនជាបុរេប្រទានតំណាងអោយការបន្ថែមដើមទុនក្នុងការិយបរិច្ឆេទ ដែលទទួលបានការអនុម័តពី ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2025។ ការកែប្រែលក្ខន្តិកៈ របស់ក្រុមហ៊ុនសម្រាប់ការផ្លាស់ប្តូរ ខាងលើ មិនទាន់ទទួលបានការយល់ព្រមពីក្រសួងពាណិជ្ជកម្មនៅឡើយទេ នាថ្ងៃចេញរបាយការណ៍នេះ។

(**) នៅពេលទទួលស្គាល់ដំបូង ក្រុមហ៊ុនបានវាយតម្លៃប្រាក់កម្ចីតាមតម្លៃសមស្រប ដោយផ្អែកលើអត្រាទីផ្សារ និង កាលកំណត់ដែលអាចអនុវត្តបាន។ ភាពខុសគ្នារវាងប្រាក់កម្ចីតាមតម្លៃសមស្រប និងតម្លៃធម្មតាមានចំនួន 217,237 ដុល្លារអាមេរិក ត្រូវបានទទួលស្គាល់ជាវិភាគទានមូលធនបន្ថែម។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

14. ទុនបម្រុងតាមបទប្បញ្ញត្តិ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ទុនបម្រុងតាមបទប្បញ្ញត្តិ (*)	27,218	111,028	15,989	65,315

(*) បម្រែបម្រួលទុនបម្រុងតាមបទប្បញ្ញត្តិ៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
នាថ្ងៃទី១ ខែមករា	15,989	65,315	-	-
ការផ្ទេរ	11,229	45,713	15,989	65,859
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(544)
នាថ្ងៃទី៣១ ខែធ្នូ	27,218	111,028	15,989	65,315

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

14. ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

(**) ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុង ត្រូវបានធ្វើឡើងនៅពេលដែលសំវិធានធនតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ខ្ពស់ជាងសំវិធានធនតាម CIFRS for SMEs:

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ឱនភាពឥណទានតាមបទប្បញ្ញត្តិរបស់ ធនាគារជាតិនៃកម្ពុជា				
- ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	272	1,095	196	801
- ឥណទានផ្តល់ដល់អតិថិជន	42,136	169,597	15,793	64,514
សំវិធានធនលើឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ តាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា	42,408	170,692	15,989	65,315
សំវិធានធនលើឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ តាម CIFRS for SMEs (កំណត់សម្គាល់ 6)	15,190	61,140	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	1,476	-	-
	27,218	111,028	15,989	65,315

15. ចំណូលពីការប្រាក់

	ការិយបរិច្ឆេទដែលបាន បញ្ចប់		ការិយបរិច្ឆេទចាប់ពី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣	ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ឥណទានផ្តល់ដល់អតិថិជន	307,088	1,250,155	29,628	122,038
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	1,300	5,293	775	3,192
	308,388	1,255,448	30,403	125,230

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

16. ចំណាយប្រាក់បៀវត្ស

	ការិយបរិច្ឆេទដែលបានបញ្ចប់		ការិយបរិច្ឆេទចាប់ពី	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ២.៤)
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	203,558	828,685	330,525	1,361,432
ប្រាក់បៀវត្សរបស់អភិបាល	6,855	27,907	18,000	74,142
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	20,467	83,320	30,489	125,585
	230,880	939,912	379,014	1,561,159

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

17. ចំណាយទូទៅ និងរដ្ឋបាល

	ការិយបរិច្ឆេទដែលបានបញ្ចប់		ការិយបរិច្ឆេទចាប់ពី	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ២.៤)	ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់ សម្គាល់ ២.៤)
ចំណាយលើការជួល	14,849	60,450	35,475	146,122
រំលស់	28,961	117,900	25,623	105,541
កម្រៃសេវាវិជ្ជាជីវៈ	12,732	51,832	24,485	100,854
សម្ភារៈការិយាល័យ	2,868	11,676	6,490	26,732
ទីផ្សារ និងការផ្សព្វផ្សាយ	1,227	4,995	4,844	19,952
ទំនាក់ទំនង	5,375	21,882	4,491	18,498
ការជួសជុល និងថែទាំ	5,381	21,906	3,453	14,223
ថ្លៃទឹកភ្លើង	4,169	16,972	3,379	13,918
ពន្ធ និងអាជ្ញាប័ណ្ណ	4,966	20,217	2,481	10,219
ការធ្វើដំណើរ	1,958	7,971	2,204	9,078
ការកម្សាន្ត	822	3,346	1,981	8,160
អត្រាប្តូរប្រាក់ចំណេញ (ខាត) - សុទ្ធ	8,093	32,947	606	2,496
ចំណាយសំវិធានធន	-	-	196	807
សេវាធនាគារ	197	802	113	465
ផ្សេងៗ	6,688	27,226	1,907	7,857
	98,286	400,122	117,728	484,922

ការចំណាយនៅការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខាងលើ មានរាប់បញ្ចូលការចំណាយមុនកាលបរិច្ឆេទចុះបញ្ជីចំនួន 184,587 ដុល្លារអាមេរិក។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

18. សាច់ប្រាក់ និងសមមូលសាច់ប្រាក់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិ				
នៃកម្ពុជា (កំណត់សម្គាល់ 4)	2,502,045	10,070,731	765	3,125
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ				
(ជាមួយរយៈពេលកំណត់ 3 ខែ ឬតិចជាង)	46,362	186,607	19,360	79,086
	<u>2,548,407</u>	<u>10,257,338</u>	<u>20,125</u>	<u>82,211</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

19. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

19.1 សមតុល្យជាមួយសម្ព័ន្ធព្យាបាល

	ទំនាក់ទំនង	សមតុល្យ	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
			ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
អ្នកឧកញ៉ា លី សេងយ៉ាង (កំណត់សម្គាល់ 12)	ភាគទុនិក	ប្រាក់កម្ចីចុងគ្រា បំណុលការប្រាក់បង្គរ	2,000,000	8,050,000	200,000	817,000
			2,050	8,251	242	989
			2,002,050	8,058,251	200,242	817,989

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

19. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

19.2 ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

ទំនាក់ទំនង		ការិយបរិច្ឆេទចាប់ពី			
		ការិយបរិច្ឆេទដែលបានបញ្ចប់		ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ២.៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ២.៤)
អ្នកឧកញ៉ា លី សេងយាង (កំណត់សម្គាល់ ១២)	ភាគទុនិក	1,800,000	7,327,800	654,506	2,695,910
	កម្ចីបន្ថែម	-	-	454,506	1,872,110
	សាច់ប្រាក់សងទៅប្រាក់កម្ចី ចំណាយការប្រាក់	61,427	250,070	285	1,174
កម្រៃសម្រាប់អ្នកគ្រប់គ្រងសំខាន់ៗ (រួមទាំងប្រាក់ខែ និងអត្ថប្រយោជន៍)		6,855	27,907	18,000	74,142
អ្នកគ្រប់គ្រង ចំណាយសម្រាប់អភិបាល					

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

20. ភតិសន្យាជួល

ក្រុមហ៊ុនមានភតិសន្យាលើការជួលការិយាល័យជាមួយការសន្យាជួលអប្បបរមាដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.4)
តិចជាង 1 ឆ្នាំ	5,700	22,943	22,800	93,138
ចាប់ពី 2 ឆ្នាំ ដល់ 5 ឆ្នាំ	-	-	5,700	23,285
	5,700	22,943	28,500	116,423

21. ពន្ធជាមធ្យម

ពន្ធស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយអាជ្ញាធរដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងការគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទប្រឈមនឹង ការបកស្រាយផ្សេងៗគ្នា។

បញ្ហាទាំងនេះ អាចបង្កើតឱ្យមានហានិភ័យពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានលក្ខណៈធំជាងនៅ ប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសំវិធានធនមានលក្ខណៈគ្រប់គ្រាន់ដោយផ្អែកលើការ បកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែអាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានការបកស្រាយខុសៗគ្នា ហើយផលប៉ះពាល់ អាចមានទំហំធំ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយមន័យទិន្នន័យដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

22. គោលនយោបាយគណនេយ្យសំខាន់ៗ

22.1 មូលដ្ឋាននៃការសរុបរួម

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមានរបាយការណ៍ហិរញ្ញវត្ថុរបស់ទីស្នាក់ការកណ្តាល និងសាខារបស់ខ្លួន។ រាល់សមតុល្យ និងប្រតិបត្តិការអន្តរសាខាទាំងអស់ត្រូវបានលុបបំបាត់ចោល។

22.2 សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យធនាគារ និងប្រាក់បញ្ញើនៅធនាគារដែលមានកាលស្ថាននៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ ឬតិចជាង និងការវិនិយោគរយៈពេលខ្លីដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

សាច់ប្រាក់ និងសាច់ប្រាក់សមមូលត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

22.3 ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

22.4 ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា ដែលរួមបញ្ចូលទាំងប្រាក់តម្កល់ធានាដើមទុនត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ប្រាក់តម្កល់ធានាដើមទុន ត្រូវបានរក្សាទុកស្របតាមច្បាប់កម្ពុជាស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុហើយត្រូវបានកំណត់ដោយភាគរយនៃដើមទុនអប្បបរមាដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់ធានាដើមទុនមិនអាចផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនទេ ហេតុដូច្នេះមិនត្រូវបានចាត់ទុកថាជាផ្នែកមួយនៃសាច់ប្រាក់ និងសមមូលសាច់ប្រាក់សម្រាប់បង្ហាញក្នុងរបាយការណ៍លំហូរសាច់ប្រាក់ឡើយ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្កូ មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

22. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

22.5 ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជន គឺជាទ្រព្យសកម្មហិរញ្ញវត្ថុអនិស្សន្ទស្សដែលការទូទាត់មានលក្ខណៈថេរ ឬអាចកំណត់បានដែលមិនមានសម្រង់តម្លៃក្នុងទីផ្សារសកម្ម ហើយក្រុមហ៊ុនមិនមានបំណងលក់ភ្លាមៗ ឬក្នុងរយៈពេលខ្លីណាមួយនោះទេ។

ឥណទានផ្តល់ដល់អតិថិជន ត្រូវបានគណនាតាមតម្លៃសមស្រប បូកនឹងការចំណាយប្រតិបត្តិការផ្ទាល់ ហើយត្រូវបានគណនាជាបន្តបន្ទាប់គិតតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

22.6 ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

22.7 ទ្រព្យ និងបរិក្ខារ

(ក) ការទទួលស្គាល់ និងការវាស់វែង

ផ្នែកទ្រព្យ និងបរិក្ខារត្រូវបានកត់ត្រាតាមវិធីសាស្ត្រថ្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរប្រសិនបើមាន។

នៅពេលផ្នែកនៃទ្រព្យ និងបរិក្ខារមានអាយុកាលប្រើប្រាស់ខុសៗគ្នាធាតុទាំងនោះត្រូវបានគេចាត់ទុកជាផ្នែកផ្សេងៗ (សមាសធាតុចម្បងៗ) នៃទ្រព្យ និងបរិក្ខារ។

ចំណេញ ឬខាតលើការលក់ចេញនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញផ្សេងៗនៅក្នុងរបាយការណ៍ចំណេញ ឬខាត។

(ខ) ការចំណាយបន្ទាប់

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមកហើយត្រូវបានបូកបញ្ចូលនៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ក្រុមហ៊ុន ហើយតម្លៃរបស់វាអាចវាស់វែងបានដោយភាពជឿជាក់។ តម្លៃយោងនៃធាតុដែលបានជំនួសនោះត្រូវបានលុបចោល។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

22. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

22.7 ទ្រព្យ និងបរិក្ខារ (ត)

(គ) រំលស់

រំលស់ ត្រូវបានគណនា និងបែងចែកថ្លៃដើមនៃទ្រព្យសកម្មដកតម្លៃដែលនៅសល់ ទៅតាមអាយុកាលប្រើប្រាស់ ប៉ាន់ស្មាននៃទ្រព្យសកម្មនីមួយៗ។ រំលស់ចាប់ផ្តើមគណនានៅពេលដែលទ្រព្យសកម្មអាចប្រើប្រាស់បាន។ ចំពោះវិធីសាស្ត្ររំលស់ និងអាយុកាលប្រើប្រាស់នៃទ្រព្យ និងបរិក្ខារមានដូចខាងក្រោម៖

ការកែលម្អអាគារជួល	4 ឆ្នាំ	វិធីសាស្ត្រនៃការរំលស់ស្មើភាគ
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	4 ឆ្នាំ	វិធីសាស្ត្រនៃការរំលស់ស្មើភាគ
បរិក្ខារផ្សេងៗ	4 ឆ្នាំ	វិធីសាស្ត្រនៃការរំលស់ស្មើភាគ
បរិក្ខារកុំព្យូទ័រ	4 ឆ្នាំ	វិធីសាស្ត្រនៃការរំលស់ស្មើភាគ
ទោចក្រយានយន្ត	5 ឆ្នាំ	វិធីសាស្ត្រនៃការរំលស់ស្មើភាគ
រថយន្ត	8 ឆ្នាំ	វិធីសាស្ត្រនៃការរំលស់ស្មើភាគ

ប្រសិនបើមានការកែប្រែជាសារវន្តទៅលើអត្រារំលស់ អាយុកាលប្រើប្រាស់ តម្លៃនៅសល់នៃទ្រព្យ និងបរិក្ខារ នោះរំលស់ត្រូវបានកំណត់ឡើងវិញដើម្បីឆ្លុះបញ្ចាំងនូវការប៉ាន់ស្មានថ្មី។

ទ្រព្យ និងបរិក្ខារដែលបានធ្វើរំលស់អស់ គឺត្រូវបានកាត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់កំណត់ចេញ ឬលុបចោល។

22.8 ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី រួមមានអាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រ និងថ្លៃដើមដែលជាប់ទាក់ទង ត្រូវបានកំណត់ដោយតម្លៃដើម ដករំលស់បង្កើន និងឱនភាពនៃតម្លៃបង្កើនប្រសិនបើមាន។

ទ្រព្យសកម្មអរូបី ត្រូវបានរំលស់ផ្អែកលើវិធីសាស្ត្ររំលស់ចេញរយៈពេល 4 ទៅ 10 ឆ្នាំ។ ប្រសិនបើមានកែប្រែជាសារវន្តទៅលើអត្រារំលស់ អាយុកាលប្រើប្រាស់ ឬតម្លៃនៅសល់នៃទ្រព្យសកម្មអរូបីនោះ ត្រូវបានកំណត់ឡើងវិញដើម្បីឆ្លុះបញ្ចាំងនូវការប៉ាន់ស្មានថ្មី។

22.9 ឱនភាពនៃតម្លៃ

ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទ រាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណាមួយដែលបង្ហាញថាទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ។ ប្រសិនបើមានសញ្ញានោះកើតឡើង ការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ត្រូវបានធ្វើឡើង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

22. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

22.9 ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺផ្អែកលើតម្លៃដែលជាក់លាក់រវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយលើការលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់លំហូរសាច់ប្រាក់រំពឹងថានឹងទទួលបាននាពេលអនាគត ត្រូវបានធ្វើអប្បហារតម្លៃបច្ចុប្បន្នដោយប្រើអត្រាការប្រាក់មុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ។

សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើឱនភាពនៃតម្លៃទ្រព្យសកម្ម ត្រូវបានដាក់បញ្ចូលគ្នាជាក្រុមទៅក្នុងក្រុមទ្រព្យសកម្មតូចៗបំផុត ដែលអាចបង្កើតជាលំហូរសាច់ប្រាក់ពីការប្រើប្រាស់ ដោយមិនពឹងផ្អែកលើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀត (“ឯកតាបង្កើតសាច់ប្រាក់”)។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់មានចំនួនលើសពីតម្លៃដែលអាចប្រមូលបានមកវិញ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាជាចំណេញ ឬខាត។

22.10 បំណុលផ្សេងៗ

បំណុលផ្សេងៗ ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

22.11 សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ ហើយចំនួនសំវិធានធន ត្រូវបានប៉ាន់ស្មានប្រកបដោយភាពជឿជាក់។ សំវិធានធនត្រូវបានកំណត់ដោយអប្បហារលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគតដោយប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលា ត្រូវបានទទួលស្គាល់ជាចំណាយហិរញ្ញប្បទាន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្កូ មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

22. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

22.12 អត្ថប្រយោជន៍និយោជិត

(ក) អត្ថប្រយោជន៍របស់និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍របស់បុគ្គលិករយៈពេលខ្លីជាចំណាយ នៅពេលដែលសេវាកម្មពាក់ព័ន្ធត្រូវបានផ្តល់ជូន។ បំណុលត្រូវបានទទួលស្គាល់ចំពោះចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ប្រសិនបើក្រុមហ៊ុនមាន កាតព្វកិច្ចតាមច្បាប់ ឬប្រយោលដើម្បីបង់ចំនួននេះ ដែលជាលទ្ធផលនៃសេវាកម្មក្នុងមកដែលផ្តល់ដោយបុគ្គលិក ហើយកាតព្វកិច្ចអាចត្រូវបានប៉ាន់ប្រមាណបានដោយភាពជឿជាក់។

(ខ) អត្ថប្រយោជន៍និយោជិតរយៈពេលវែងផ្សេងៗ

កាតព្វកិច្ចរបស់ក្រុមហ៊ុនចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង ដែលរួមមានប្រាក់អតីតភាពការងារ គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបានក្នុងការបំពេញការងារក្នុងការិយបរិច្ឆេទមុន និងបច្ចុប្បន្ន។ អត្ថប្រយោជន៍និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បបរមាដើម្បីកំណត់តម្លៃបច្ចុប្បន្ន។ ការវាស់វែងឡើងវិញត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។

22.13 ភាគលាភ

ភាគលាភដែលបានប្រកាស និងអនុម័តដោយភាគទុនិករបស់ក្រុមហ៊ុន មុនពេលចុងការិយបរិច្ឆេទ ត្រូវបានទទួលស្គាល់ថាជាបំណុល និងត្រូវបានកាត់ចេញពីប្រាក់ចំណេញរក្សាទុកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ភាគលាភដែលបានប្រកាស និងអនុម័តដោយភាគទុនិករបស់ក្រុមហ៊ុនបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍មិនត្រូវបានទទួលស្គាល់ថាជាបំណុលទេ ប៉ុន្តែត្រូវបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

22.14 ការប្រាក់

ចំណូល និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ អត្រាការប្រាក់ប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បបរមាសាច់ប្រាក់ ដែលរំពឹងថាត្រូវទូទាត់ ឬទទួលបានពេលអនាគតតាមរយៈអាយុកាលដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ (ឬក្នុងករណីរយៈពេលខ្លីសមស្របមួយ) ឱ្យមកស្មើនឹងតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាព ក្រុមហ៊ុនត្រូវបានស្មានលំហូរសាច់ប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនមែនការបាត់បង់ឥណទាននាពេលអនាគតទេ។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាពរួមមានថ្លៃប្រតិបត្តិការ និងកម្រៃ និងពិន្ទុដែលបានបង់ ឬទទួលបានដែលជាផ្នែកភ្ជាប់នឹងអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការ រួមមានការចំណាយបន្ថែមដែលកើតឡើងដោយផ្ទាល់ទៅនឹងការទិញ ឬលក់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

22. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

22.15 កម្រៃជើងសារ

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលភ្ជាប់នឹងអត្រាការប្រាក់ប្រសិទ្ធភាពលើទ្រព្យសកម្មហិរញ្ញវត្ថុ ឬ បំណុលហិរញ្ញវត្ថុត្រូវបានបញ្ចូលក្នុងការគណនាអត្រាការប្រាក់ប្រសិទ្ធភាព។

ចំណូលកម្រៃ និងជើងសារផ្សេងៗ ត្រូវបានទទួលស្គាល់នៅពេលសេវាកម្មពាក់ព័ន្ធត្រូវបានបំពេញ។ ប្រសិនបើ កិច្ចសន្យាឥណទានមិនរំពឹងថានឹងមានការដកប្រាក់កម្ចី នោះថ្លៃសេវាដែលទាក់ទងនឹងប្រាក់កម្ចី ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានថេរក្នុងរយៈពេលនៃកិច្ចសន្យាឥណទាន។

កម្រៃចំណាយ និងជើងសារផ្សេងៗ ពាក់ព័ន្ធនឹងចំណាយប្រតិបត្តិការ និងថ្លៃសេវាកម្ម ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលសេវាកម្មបានទទួល។

20.16 ភតិសន្យា

ភតិសន្យា ត្រូវបានចាត់ថ្នាក់ជាភតិសន្យាហិរញ្ញវត្ថុនៅពេលដែលលក្ខខណ្ឌនៃភតិសន្យានោះ ផ្ទេរជាសារវន្តនូវ រាល់ហានិភ័យ សិទ្ធិអាស្រ័យផល និងកម្មសិទ្ធិនៃទ្រព្យសកម្ម ភតិសន្យាដល់ក្រុមហ៊ុន។ ភតិសន្យាផ្សេងទៀតត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិការ។

សិទ្ធិទៅលើទ្រព្យសកម្មក្រោមភតិសន្យាហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មរបស់ក្រុមហ៊ុនតាមតម្លៃសមស្រប ឬប្រសិនបើទាបជាងត្រូវយកតម្លៃបច្ចុប្បន្ននៃការទូទាត់អប្បបរមាលើភតិសន្យា) នៅពេលចាប់ផ្តើមនៃភតិសន្យា។ បំណុលពាក់ព័ន្ធដែលត្រូវទូទាត់សងទៅឱ្យភតិបតី ត្រូវបានកត់ត្រាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុជាបំណុលភតិសន្យាហិរញ្ញវត្ថុ។ ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងចំណាយហិរញ្ញប្បទាន និង ការកាត់បន្ថយបំណុលភតិសន្យាដើម្បីទទួលបាននូវអត្រាការប្រាក់ថេរមួយលើសមតុល្យបំណុលដែលនៅសល់។ ចំណាយហិរញ្ញប្បទានត្រូវបានដកចេញនៅពេលធ្វើការវាស់វែងជាចំណេញ ឬខាត។ ទ្រព្យសកម្មក្រោមភតិសន្យាហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលក្នុងទ្រព្យ និងបរិក្ខារ ហើយត្រូវធ្វើរំលស់ និងប៉ានប្រមាណឱនភាពនៃតម្លៃដូចគ្នាទៅនឹងទ្រព្យសកម្មផ្សេងទៀតរបស់ក្រុមហ៊ុនផងដែរ។

ថ្លៃលម្អូលដែលត្រូវទូទាត់លើភតិសន្យាប្រតិបត្តិការត្រូវបានកត់ត្រាជាចំណេញ ឬខាតតាមមូលដ្ឋានរំលស់ថេរទៅតាមថេរវេលានៃភតិសន្យា។

22.17 ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត លើកលែងតែធាតុណាដែលបានទទួលស្គាល់ក្នុងរបាយការណ៍ លទ្ធផលលម្អិតផ្សេងទៀត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

22. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

22.17 ពន្ធលើប្រាក់ចំណេញ (ត)

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថាត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាពទាំងឡាយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ។

ពន្ធពន្យារត្រូវបានកំណត់ទៅលើភាពលំអៀងរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ (ហៅថាភាពលំអៀងបណ្តោះអាសន្ន)។

ពន្ធពន្យារជាបំណុល ត្រូវទទួលស្គាល់លើភាពលម្អៀងបណ្តោះអាសន្នដែលរំពឹងថា នឹងបង្កើនប្រាក់ចំណេញដែលជាប់ពន្ធនាពេលអនាគត។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់សម្រាប់ភាពលំអៀងបណ្តោះអាសន្នទាំងឡាយណាដែលរំពឹងថានឹង កាត់បន្ថយប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតរួមទាំងការខាតពន្ធ ឬឥណទានពន្ធដែលមិនទាន់បានប្រើប្រាស់ផ្សេងៗ។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តាមចំនួនដែលគិតថាអាចប្រើប្រាស់បានខ្ពស់បំផុត ដោយផ្អែកលើមូលដ្ឋានប្រាក់ចំណេញជាប់ពន្ធនាពេលបច្ចុប្បន្ន ឬនាពេលអនាគត ហើយមានលទ្ធភាពខ្ពស់ក្នុងការអាចយកមកប្រើប្រាស់បាន។

តម្លៃយោងសុទ្ធនៃពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ និងត្រូវបានធ្វើនិយ័តភាពដើម្បីឆ្លុះបញ្ចាំងពីការវាយតម្លៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត។ និយ័តភាពទាំងនោះត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតនៅក្នុងរបាយការណ៍លទ្ធផលលម្អិតលើកលែងតែនិយ័តភាពដែលពាក់ព័ន្ធនឹងខ្ទង់ចំណូល ឬចំណាយដែលត្រូវទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗដោយនិយ័តភាពនោះត្រូវតែទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ពន្ធពន្យារ ត្រូវបានគណនាតាមអត្រាពន្ធដែលប្រើសម្រាប់ការគណនាប្រាក់ចំណេញជាប់ពន្ធ (ការខាតពន្ធ) ក្នុងការិយបរិច្ឆេទដែលពន្ធពន្យារជាទ្រព្យសកម្មរំពឹងថានឹងប្រើប្រាស់បាន ឬបំណុលជាពន្ធពន្យាររំពឹងថានឹងត្រូវទូទាត់ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានកំណត់ជាអាទិ៍នៅសម្រាប់កាលបរិច្ឆេទរាយការណ៍។

22.18 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(ក) ការទទួលស្គាល់

ក្រុមហ៊ុន ទទួលស្គាល់ដំបូងនូវទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុនៅពេលដែលក្រុមហ៊ុនបានក្លាយជាកាតីនៃការផ្តល់កិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងដំបូងតាមតម្លៃសមស្របបូកនឹងចំណាយប្រតិបត្តិការដែលរួមចំណែកដោយផ្ទាល់ទៅលើការទិញ ឬលក់ឧបករណ៍នោះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

22. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

22.18 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ខ) ចំណាត់ថ្នាក់

ក្រុមហ៊ុនចាត់ចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ខ្លួនជាឧបករណ៍ហិរញ្ញវត្ថុមូលដ្ឋានដែលមានចែងក្នុងផ្នែកទី 11 ឧបករណ៍ហិរញ្ញវត្ថុមូលដ្ឋាន។

(គ) ការឈប់ទទួលស្គាល់

ក្រុមហ៊ុនឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិទទួលបានសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មនោះផុតកំណត់ ឬក្រុមហ៊ុន បានផ្ទេរសិទ្ធិក្នុងការទទួលបានសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែលហានិភ័យ និងផលចំណេញនៃភាពជាម្ចាស់កម្មសិទ្ធិលើទ្រព្យសកម្ម ហិរញ្ញវត្ថុត្រូវបានផ្ទេរចេញ ឬក្នុងករណីមិនផ្ទេរចេញ ឬមិនរក្សាហានិភ័យ និងផលចំណេញនៃភាពជាម្ចាស់កម្មសិទ្ធិលើទ្រព្យសកម្មហិរញ្ញវត្ថុ និងមិនរក្សាការគ្រប់គ្រងទៅលើទ្រព្យសកម្មដែលផ្ទេរចេញ។

ក្រុមហ៊ុនឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលកាតព្វកិច្ចកិច្ចសន្យាត្រូវបានរំសាយ ឬលុបចោល ឬផុតកំណត់។

(ឃ) ការកាត់កង

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយតម្លៃយោងសុទ្ធត្រូវបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលក្រុមហ៊ុនមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីទូទាត់ និងមានបំណងធ្វើការទូទាត់លើមូលដ្ឋានតម្លៃសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលជាប្រចាំ។

(ង) ការវាស់វែងរំលស់ថ្លៃដើម

រំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលបានកត់ត្រាតាមប្រាក់ដើមដំបូង ដកការទូទាត់ប្រាក់ដើម បូក ឬដកចំនួនរំលស់បង្កដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៃភាពខុសគ្នារវាងចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ដំបូង និងចំនួនដល់កាលកំណត់ ដកឱនភាពនៃតម្លៃ។

(ច) ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលគួរទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបង់ដើម្បីផ្ទេរបំណុល ក្នុងប្រតិបត្តិការរៀបរយ រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទវាស់វែងជាគោល ឬក្នុងករណីមិនមាន ត្រូវយកទីផ្សារដែលមានអត្ថប្រយោជន៍បំផុតដែលក្រុមហ៊ុនទទួលបាននៅកាលបរិច្ឆេទនោះ។ តម្លៃសមស្របនៃបំណុលការឆ្លុះបញ្ចាំងពីហានិភ័យមិនដំណើរការរបស់វានោះទេ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

22. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

22.18 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ច) ការវាស់វែងតម្លៃសមស្រប (ត)

ប្រសិនបើអាចក្រុមហ៊ុនវាស់វែងតម្លៃសមស្រប ដោយប្រើប្រាស់តម្លៃប៉ាន់ស្មានដែលបានដកស្រង់ពីទីផ្សារសកម្មសម្រាប់ឧបករណ៍ហិរញ្ញវត្ថុនោះ។ ទីផ្សារត្រូវបានចាត់ទុកថាសកម្មប្រសិនបើប្រតិបត្តិការសម្រាប់ទ្រព្យសកម្ម ឬបំណុលត្រូវកើតឡើងដោយមានបរិមាណគ្រប់គ្រាន់ដើម្បីផ្តល់ព័ត៌មានអំពីតម្លៃជាប្រចាំ។

ប្រសិនបើមិនមានតម្លៃប៉ាន់ស្មានពីទីផ្សារសកម្មទេនោះ ក្រុមហ៊ុនអាចប្រើបច្ចេកទេសវាយតម្លៃដែលប្រើប្រាស់ធាតុចូលដែលអាចសង្កេតបានជាអតិបរមា និងកាត់បន្ថយការប្រើប្រាស់ធាតុចូលដែលមិនអាចសង្កេតបានជាអតិបរមា។ បច្ចេកទេសវាយតម្លៃដែលត្រូវបានជ្រើសរើសរួមបញ្ចូលកត្តាទាំងអស់ ដែលអ្នកចូលរួមក្នុងទីផ្សារពិចារណាលើការកំណត់តម្លៃប្រតិបត្តិការ។

ភស្តុតាងល្អបំផុតនៃតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ នៅពេលទទួលស្គាល់ដំបូងជាធម្មតា គឺជាតម្លៃប្រតិបត្តិការធម្មតា ឧទាហរណ៍ តម្លៃសមស្របនៃតម្លៃតបស្នងដែលបានផ្តល់ឱ្យ ឬទទួលបាន។ ប្រសិនបើក្រុមហ៊ុនកំណត់ថាតម្លៃសមស្របនៅពេលទទួលស្គាល់ដំបូង ខុសគ្នាពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របមិនមានការបញ្ជាក់ពីសម្រង់តម្លៃពីទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម ឬបំណុលស្រដៀងគ្នា និងមិនផ្អែកលើបច្ចេកទេសវាយតម្លៃ ដែលប្រើប្រាស់ទិន្នន័យពីទីផ្សារដែលអាចសង្កេតបាន នោះឧបករណ៍ហិរញ្ញវត្ថុត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដោយនិយតកម្មដើម្បីពន្យារភាពខុសគ្នារវាងតម្លៃសមស្របនៃការទទួលស្គាល់ដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកភាពខុសគ្នានោះ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតដោយផ្អែកលើមូលដ្ឋានសមស្របទៅតាមអាយុកាលឧបករណ៍ ប៉ុន្តែមិនយូរជាងពេលដែលធ្វើការវាយតម្លៃ គឺត្រូវបានគាំទ្រទាំងស្រុងដោយទិន្នន័យទីផ្សារដែលអាចសង្កេតបាន ឬប្រតិបត្តិការត្រូវបានបិទ។

(ឆ) ការកំណត់អត្តសញ្ញាណ និងការវាស់វែងនៃឱនភាព

ភស្តុតាងដែលបញ្ជាក់ពីឱនភាព

នាការបរិច្ឆេទរាយការណ៍នីមួយៗ ក្រុមហ៊ុនវាយតម្លៃថាតើមានភស្តុតាងជាក់ស្តែងនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងដោយថ្លៃដើម ឬរំលស់ថ្លៃដើមមានសញ្ញាណឱនភាពឬទេ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬក្រុមទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៅពេលមានភស្តុតាងបង្ហាញថាព្រឹត្តិការណ៍ខាតបង់បានកើតឡើង បន្ទាប់ពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ហើយព្រឹត្តិការណ៍បាត់បង់មានផលប៉ះពាល់ដល់លំហូរសាច់ប្រាក់ នាពេលអនាគតនៃទ្រព្យសកម្មដែលអាចប៉ាន់ស្មានបាន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

22. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

22.18 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ឆ) ការកំណត់អត្តសញ្ញាណ និងការវាស់វែងនៃឱនភាព (ត)

ភស្តុតាងដែលបញ្ជាក់ពីឱនភាព (ត)

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មមានឱនភាពរួមមាន៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អ្នកខ្ចី ឬអ្នកបោះផ្សាយ
- ភាពយឺតយ៉ាវ ឬការមិនទូទាត់សងដោយអ្នកខ្ចី
- ការរៀបចំឡើងវិញនូវលក្ខខណ្ឌទូទាត់សង ដែលក្រុមហ៊ុនមិនបានរំពឹងទុក
- សញ្ញាណបង្ហាញថាកូនបំណុលនឹងជួបប្រទះការក្លែងបន្លំ
- ការបាត់បង់នៃទីផ្សារសកម្មសម្រាប់មូលបត្រ ឬ
- ទិន្នន័យដែលអាចសង្កេតបានទាក់ទងទៅនឹងក្រុមនៃទ្រព្យសកម្ម ដូចជាការផ្លាស់ប្តូរអវិជ្ជមាននៃស្ថានភាពទូទាត់របស់កូនបំណុល ឬអ្នកបោះផ្សាយនៅក្នុងក្រុម ឬលក្ខខណ្ឌសេដ្ឋកិច្ចដែលទាក់ទងគ្នានៅក្នុងក្រុម។

ការវាយតម្លៃទោល និងជាក្រុម

រាល់ទ្រព្យសកម្មទោលសារវន្ត ត្រូវបានវាយតម្លៃផ្សេងៗពីគ្នាចំពោះឱនភាព។

ទ្រព្យសកម្មដែលត្រូវបានគេរកឃើញថា មិនមានឱនភាពត្រូវបានវាយតម្លៃជាក្រុមលើឱនភាពដែលបានកើតឡើង ប៉ុន្តែមិនទាន់បានកំណត់បញ្ជាក់នៅឡើយ។

សមាសធាតុនីមួយៗនៃសំវិធានធនលើឱនភាព ត្រូវអនុវត្តទៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាយតម្លៃទោលចំពោះឱនភាព ហើយត្រូវបានគេរកឃើញថាមានឱនភាព ហើយផ្អែកលើការប៉ាន់ស្មានដ៏ប្រសើរបំផុតរបស់អ្នកគ្រប់គ្រងលើតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ ដែលរំពឹងថានឹងទទួលបាន។ ក្នុងការប៉ាន់ស្មានលំហូរសាច់ប្រាក់ទាំងនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យអំពីស្ថានភាពហិរញ្ញវត្ថុរបស់កូនបំណុល និងតម្លៃដែលអាច

កំណត់បាននៃទ្រព្យបញ្ចាំណាមួយ។ ឱនភាពនៃទ្រព្យសកម្មនីមួយៗ ត្រូវបានវាយតម្លៃលើគុណប្រយោជន៍របស់វា ហើយយុទ្ធសាស្ត្រ និងការប៉ាន់ប្រមាណលំហូរសាច់ប្រាក់ដែលអាចរកបានមកវិញត្រូវបានអនុម័តដោយអ្នកគ្រប់គ្រងដោយឯករាជ្យ។

សមាសធាតុជាក្រុមនៃសំវិធានធន ត្រូវបានបង្កើតឡើងសម្រាប់៖

- ក្រុមនៃប្រាក់កម្ចីមានលក្ខណៈដូចគ្នាដែលមិនត្រូវបានចាត់ទុកថាមានលក្ខណៈសារវន្តទោល និង
- ក្រុមនៃទ្រព្យសកម្មដែលមានលក្ខណៈសារវន្តទោល ប៉ុន្តែមិនត្រូវបានគេរកឃើញថាមានឱនភាព

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

22. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

22.18 ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ឆ) ការកំណត់អត្តសញ្ញាណ និងការវាស់វែងនៃឱនភាព (ត)

ការវាយតម្លៃទោល និងជាក្រុម

សំវិធានធនជាក្រុមនៃប្រាក់កម្ចីដែលមានលក្ខណៈដូចគ្នាត្រូវបាន បង្កើតឡើងដោយប្រើវិធីសាស្ត្រស្ថិតិ ដូចជាវិធីសាស្ត្រអត្រាបន្ត ឬសម្រាប់បណ្តាំឥណទានតូចៗ ដែលមានព័ត៌មានមិនគ្រប់គ្រាន់ ឬរូបមន្តផ្អែកលើបទពិសោធន៍អត្រាការខាតបង់យោងតាមនិន្នាការពីមុន។

ក្នុងការវាយតម្លៃសំវិធានធនលើឱនភាពជាក្រុម គណៈគ្រប់គ្រងពិចារណាលើកត្តាដូចជា គុណភាពឥណទានទំហំឥណទាន ការប្រមូលផ្តុំ និងកត្តាសេដ្ឋកិច្ច។ ដើម្បីប៉ាន់ប្រមាណនូវសំវិធានធនចាំបាច់ ការប៉ាន់ស្មានត្រូវបានបង្កើតឡើងដើម្បីកំណត់ពីរបៀបការខាតបង់ជាយថាធម៌ ត្រូវបានកំណត់ និងតម្រូវបញ្ចូលប៉ារ៉ាម៉ែត្រ ដែលផ្អែកលើបទពិសោធន៍ពីមុន និងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ ភាពត្រឹមត្រូវនៃសំវិធានធនអាស្រ័យលើការសន្មតម៉ូដែល និងប៉ារ៉ាម៉ែត្រដែលត្រូវបានប្រើក្នុងការកំណត់សំវិធានធនរួម។

ការវាស់វែង

សំវិធានធនលើឱនភាពនៃតម្លៃនៃទ្រព្យសកម្ម វាស់វែងតាមរំលស់ថ្លៃដើម ត្រូវបានគណនាជាភាពខុសគ្នារវាងតម្លៃយោង និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគត ដែលត្រូវបានកាត់បន្ថយតាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្មនោះ។

តំហរនៃឱនភាព និងការលុបចោល

ប្រសិនបើក្នុងរយៈពេលជាបន្តបន្ទាប់ចំនួននៃតម្លៃឱនភាពមានការថយចុះ ហើយការថយចុះអាចទាក់ទងទៅនឹងព្រឹត្តិការណ៍ដែលកើតឡើងបន្ទាប់ពីឱនភាពត្រូវបានទទួលស្គាល់ ក្រុមហ៊ុនត្រូវដកចេញការខាតបង់នៃឱនភាពដែលបានទទួលស្គាល់ពីមុនដោយផ្ទាល់ ឬដោយនិយ័តភាពគណនីសំវិធានធន។

តំហរសំវិធានធន មិនអាចលើសពីតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ដកសំវិធានធន) ដែលលើសពីចំនួនតម្លៃយោងដែលឱនភាពតម្លៃមិនត្រូវបានទទួលស្គាល់ពីមុន។ ក្រុមហ៊ុនត្រូវទទួលស្គាល់ចំនួនទឹកប្រាក់កែតម្រូវនៅក្នុងចំណេញ ឬខាត។

ក្រុមហ៊ុនលុបចោលបំណុល ឬបំណុលវិនិយោគមួយផ្នែកខ្លះ ឬទាំងអស់ដែលពាក់ព័ន្ធនឹងសំវិធានធនលើឱនភាពតម្លៃ នៅពេលដែលអ្នកគ្រប់គ្រងកំណត់ថាមិនមានលទ្ធភាពមិនអាចប្រមូលមកវិញ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

22. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

22.19 ទុនបម្រុងតាមបទប្បញ្ញត្តិ

ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសលេខ ធ7-017-344 ចុះថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមកែរមិន និងសារាចរលេខ ធ7-018-001 ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ស្តីពីការអនុវត្តប្រកាសស្តីពីការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមកែរមិន ដែលតម្រូវ អោយគ្រឹះស្ថានធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ អនុវត្តការវាស់វែង ការធ្វើសំវិធានធនឥណទានដោយផ្អែកតាមអត្រាហានិភ័យឥណទានដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលផុតកំណត់	សំវិធានធន
ឥណទានរយៈពេលខ្លី (តិចជាង១ឆ្នាំ)		
ស្តង់ដារ	ពី 0 ទៅ 14 ថ្ងៃ	1%
ឃ្លាំមើល	ពី 15 ទៅ 30 ថ្ងៃ	3%
ក្រោមស្តង់ដារ	ពី 31 ទៅ 60 ថ្ងៃ	20%
ជាប់សង្ស័យ	ពី 61 ទៅ 90 ថ្ងៃ	50%
បាត់បង់	91 ថ្ងៃ ឬច្រើនជាង	100%
ឥណទានរយៈពេលវែង (លើសពី១ឆ្នាំ)		
ស្តង់ដារ	ពី 0 ទៅ 29 ថ្ងៃ	1%
ឃ្លាំមើល	ពី 30 ទៅ 89 ថ្ងៃ	3%
ក្រោមស្តង់ដារ	ពី 90 ទៅ 179 ថ្ងៃ	20%
ជាប់សង្ស័យ	ពី 180 ទៅ 359 ថ្ងៃ	50%
បាត់បង់	360 ថ្ងៃ ឬច្រើនជាង	100%

យោងតាមមាត្រាទី 73 ក្រុមហ៊ុនត្រូវតែធ្វើការប្រៀបធៀបសំវិធានធនគណនាស្របតាមបទប្បញ្ញត្តិនៃធនាគារជាតិនៃកម្ពុជា និងសំវិធានធនគណនាតាមស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម៖

- (ក) ប្រសិនបើសំវិធានធនតាមបទប្បញ្ញត្តិទាបជាង ក្រុមហ៊ុនត្រូវកត់ត្រាសំវិធានធនដែលបានគណនាស្របតាមស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម និង
- (ខ) ប្រសិនបើសំវិធានធនតាមបទប្បញ្ញត្តិធំជាង ក្រុមហ៊ុនត្រូវកត់ត្រាសំវិធានធនដែលបានគណនាស្របតាមស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម និងធ្វើភាពខុសគ្នាពីប្រាក់ចំណេញរក្សាទុកទៅក្នុងគណនីទុនបម្រុងតាមបទប្បញ្ញត្តិក្នុងគណនីមូលធន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

22. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

22.20 សម្ព័ន្ធព្យាបាល

សហគ្រាស និងបុគ្គលដែលទាក់ទងផ្ទាល់ ឬមិនផ្ទាល់តាមរយៈអន្តរការីមួយឬច្រើន ឬត្រូវបានគ្រប់គ្រង ក្រោម ការគ្រប់គ្រងរួមជាមួយក្រុមហ៊ុន រួមទាំងក្រុមហ៊ុនមេ បុត្រសម្ព័ន្ធ និងក្រុមហ៊ុនសម្ព័ន្ធផ្សេងទៀតដែលជាភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនសមាគម និងបុគ្គលដែលកាន់កាប់ដោយផ្ទាល់ ឬប្រយោលលើសិទ្ធិបោះឆ្នោតរបស់ ក្រុមហ៊ុន ដែលផ្តល់ឱ្យពួកគេមានឥទ្ធិពលយ៉ាងសំខាន់មកលើសហគ្រាស គណៈគ្រប់គ្រងសំខាន់ៗរួមមាន នាយក និងបុគ្គលិកក្រុមហ៊ុន និងសមាជិកជិតស្និទ្ធជាមួយក្រុមគ្រួសាររបស់បុគ្គលនោះ ក៏ដូចជាក្រុមហ៊ុនដែល សហការជាមួយបុគ្គលទាំងនេះ ត្រូវបានចាត់ទុកជាភាគីពាក់ព័ន្ធផងដែរ។

23. ការផ្លាស់ប្តូរស្តង់ដារគណនេយ្យនាពេលអនាគត

នៅថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2025 ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ បានចេញផ្សាយកំណែលើកទីបីនៃ IFRS for SMEs ដោយធ្វើការកែសម្រួលលើផ្នែកសំខាន់ៗ រួមមាន ការទទួលស្គាល់ប្រាក់ចំណូល ។ ដោយសារ IFRS for SMEs ត្រូវបានអនុវត្តនៅកម្ពុជា ស្តង់ដារដែលបានធ្វើបច្ចុប្បន្នភាពនេះនឹងអាចអនុវត្តបាននៅពេល ចេញផ្សាយ។ ស្តង់ដារនេះមានប្រសិទ្ធភាពអនុវត្តសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំចាប់ផ្តើមនៅ ឬក្រោយថ្ងៃទី 1 ខែ មករា ឆ្នាំ 2027 ដោយអនុញ្ញាតឱ្យអនុវត្តមុនកាលកំណត់បាន ។ អ្នកគ្រប់គ្រងកំពុងវាយតម្លៃផលប៉ះពាល់របស់ វា ហើយនឹងអនុវត្តវាស្របតាមកាលបរិច្ឆេទខាងលើ ឬមុននេះប្រសិនបើសមស្រប។